



ឯកសារដើម
ORIGINAL DOCUMENT/DOCUMENT ORIGINAL

ថ្ងៃ ខែ ឆ្នាំ ទទួល (Date of receipt/Date de reception):
..... 03 / 12 / 2012

ម៉ោង (Time/Heure): 16 : 30

អ្នកទទួលបន្ទុកសំណុំរឿង/Case File Officer/L'agent chargé du dossier: ANN RADA

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
Extraordinary Chambers in the Courts of Cambodia
Chambres Extraordinaires au sein des Tribunaux Cambodgiens

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King
Royaume du Cambodge
Nation Religion Roi

អង្គជំនុំជម្រះសាលាដំបូង
Trial Chamber
Chambre de première instance

សំណុំរឿងលេខ: ០០២/១៩ កញ្ញា ២០០៧/អវតក/អជសដ
Case File/Dossier No. 002/19-09-2007-ECCC/TC
Classification: PUBLIC

បន្តិកប្រឹក្សា អ.វ.ត.ក

០២៦	លេខ..... 24/12/12
	ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012
	ម៉ោង 16 : 30

ORDER TO BRING

I, Judge **NIL Nonn**, President of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia (“ECCC”);

REFERRING to Decision on Accused Ieng Sary’s fitness to Stand Trial (E238/9) dated 26 November 2012, issued by the Trial Chamber;


ORDER

The Chief of the Detention Facility of the ECCC, to bring the Accused:

IENG Sary born KIM Tran	male, born on 24 October 1925 at Loeung Va sub-district, Tra Vinh district, Tra Vinh province, Southern Vietnam (then named Cochinchine)
-------------------------	--

To the holding cell under the main court room of the ECCC directly on 04 December 2012, at 8.30 a.m, to attend the Substantive Hearing in case 002/01 and to bring him back to the Detention Facility of the ECCC when the hearing is adjourned or over.

December 2012
President of the Trial Chamber



Nil Nonn



ACKNOWLEDGMENT OF RECEIPT

I, *Khseu Chay*, Chief of the Detention Facility of the Extraordinary Chambers in the Courts of Cambodia, acknowledge receipt of the present order. I will produce the above-mentioned person on the date specified by the Court.

Phnom Penh, 03-Dec-2012

For Chief of the Detention Facility



ខេស៊ូ ឆាយ